



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ០៤៤ គ.ជ.ណ.ន

សេចក្តីណែនាំ

ស្តីពី

ការរៀបចំសេចក្តីប្រាប់បញ្ជូនស្តីពីការគ្រប់គ្រងឆ្នាំ ២០០៦

I. បរិក្ខារនៃការរៀបចំសេចក្តីប្រាប់បញ្ជូនស្តីពីការគ្រប់គ្រងឆ្នាំ ២០០៦

១- ក្នុងឆ្នាំ ២០០៤ កន្លងទៅនេះ ទោះបីជាមានឥទ្ធិពលអវិជ្ជមានខាងក្នុង និង ពីក្រៅមួយចំនួន ដូចជា ការជាប់គាំងខាងនយោបាយ គ្រោះរាំងស្ងួត ការឡើងថ្លៃប្រេងឥន្ធនៈ អំពើហិង្សា ជម្ងឺឧត្តាស យ៉ាងណាក៏ដោយ សេដ្ឋកិច្ចកម្ពុជាសម្រេចបាននូវកំណើនមួយដ៏ខ្ពស់គឺប្រមាណ ៧,៧% ក្នុងថ្ងៃថេរ លើស ពីការគ្រោងទុក ៥,៨% ក្នុងច្បាប់ហិរញ្ញវត្ថុ ។ វិស័យទេសចរណ៍ ឧស្សាហកម្មកាត់ដេរ និង សកម្មភាពសំណង់ ដែលបន្តកើនឡើង និង វិកដុះដាលជាលំដាប់ គឺជាកត្តាសំខាន់ក្នុងការជំរុញដល់កំណើននេះ ។ លទ្ធផលនេះ ក៏បានមកផងដែរ ដោយសាររាជរដ្ឋាភិបាលអនុវត្តនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដ៏ត្រឹមត្រូវ និង គោល នយោបាយសារពើពន្ធប្រកបដោយភាពមោះមុត និង ប្រុងប្រយ័ត្ន គួបផ្សំនឹងគោលនយោបាយរួមវត្ថុសម ស្រប ។ អំណោយផលនៃកត្តាខាងក្រៅ ពិសេសគឺការបន្តជួយគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍របស់កម្ពុជា ក៏បានរួម ចំណែកក្នុងការជំរុញកំណើននេះផងដែរ ។ ទោះជានៅក្នុងបរិការណ៍មួយដែលកម្ពុជាសម្រេចបាននូវកំណើនខ្ពស់ ក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែធានាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ពិសេស រក្សាបាននូវអត្រាអតិផរណាមធ្យម ប្រចាំឆ្នាំត្រឹម ៣,៩% គឺទាបជាងគោលដៅដែលបានគ្រោងពីដើមឆ្នាំក្នុងអត្រា ៥% ។ រីឯអត្រាប្តូរប្រាក់មាន ស្ថិរភាព និងយាយឡំម ហើយទុនបំរុងធានាបានសំរាប់ការនាំចូល ៣ ខែ ជាប្រចាំ ។

២- ក្នុងឆ្នាំ ២០០៥ នេះ តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ចនឹងសម្រេចបានចំនួន ៦,៣% ដោយ សង្ឃឹមថា វិស័យកសិកម្មនឹងកើនឡើងចំនួន ៤,៧% ដែលក្នុងនោះ ផលិតផលស្រូវ និង កសិផល នឹងកើនឡើង ៥,៥% វិស័យឧស្សាហកម្មនឹងកើនឡើងចំនួន ៤,៧% ចំនួនភ្ញៀវទេសចរនឹងកើនឡើង ៣០% សកម្មភាព សាងសង់នឹងកើនឡើង ១៦% ហើយវិស័យសេវាកម្មនឹងកើនឡើង ៧,៨% ។ ប៉ុន្តែការនាំចេញសំលៀកបំពាក់ នឹងកើនឡើងប្រមាណតែ ២% ប៉ុណ្ណោះ ។ ជាសរុប ការនាំចេញនឹងកើនឡើងចំនួន ២៣,៤% ហើយការនាំចូល នឹងកើនឡើង ២៤,៦% ។ ដោយសារវិធានការណ៍របស់រាជរដ្ឋាភិបាល ដែលប្រកាន់យកដំហែងការងារតាម

អភិក្រមសកម្មគ្រប់គ្រង ស្ថានភាពរូបិយវត្ថុក្នុងឆ្នាំ ២០០៥ នេះ នឹងឆ្លុះបញ្ចាំងផងដែរនូវស្ថានភាពសារពើពន្ធមួយ ដែលមានលក្ខណៈល្អសំរាប់ជំរុញកំណើន និង ការអភិវឌ្ឍន៍ ។ ទុនបម្រុងអន្តរជាតិជារូបិយវត្ថុបរទេស ក៏នឹង បន្តធានាការនាំចូលប្រមាណបាន ៣ ខែ ដែរ ។ អត្រាប្តូរប្រាក់នឹងបន្តរក្សាអោយមានស្ថិរភាព គឺជាមជ្ឈិមភាព ក្នុងរង្វង់ប្រមាណ ៤.០៥០ រៀល ក្នុង ១ ដុល្លារអាមេរិក ។

៣- ផ្អែកលើស្ថានភាពគួរអោយលើកទឹកចិត្តនៃសេដ្ឋកិច្ចជាតិរេះ ជាពិសេសលទ្ធផលនៃការ អនុវត្តនីវិធានការកែលំអអភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការប្រមូលចំណូលក្នុងត្រីមាសទី ១ ឆ្នាំ ២០០៥ នេះ សម្រេចបានលទ្ធផលគួរកត់សម្គាល់ ជាពិសេស នាយកដ្ឋានពន្ធដារប្រមូលចំណូលបានចំនួន ១៥៥ ពាន់លានរៀល គឺស្មើនឹង ១២៧% នៃការត្រេងទុក ហើយទីចាត់ការគយនិងរដ្ឋាករប្រមូលចំណូលបាន ជិត ៣៦៦ ពាន់លានរៀល គឺជិតស្មើនឹង ១១១% នៃការត្រេងទុក ។ រាជរដ្ឋាភិបាលសង្ឃឹមថា ការអនុវត្តន៍ ថវិកាក្នុងឆ្នាំ ២០០៥ នេះ អាចនឹងសម្រេចបានតាមគោលដៅដែលច្បាប់ហិរញ្ញវត្ថុបានកំណត់ ។ ចំណូលថវិកា ក្នុងស្រុកអាចនឹងសម្រេចបានចំនួន ១១,៣៨% នៃផសស ធៀបនឹងឆ្នាំ ២០០៤ ដែលសម្រេចបានត្រឹម ១១,២៩% នៃផសស ក្នុងខណៈដែលចំណាយសរុបអាចនឹងសម្រេចបានចំនួន ១៦,៨០% នៃផសស ធៀបនឹងឆ្នាំ ២០០៤ ដែលសម្រេចបានត្រឹម ១៥,៨៧% នៃផសស ហើយក្នុងនោះ ចំណាយចរន្តអាចនឹងសម្រេចបាន ៩,៩០% ដែលអាចធានាបាននូវអតិរកចរន្តចំនួន ១,៤០% សម្រាប់ប្រើប្រាស់ក្នុងការវិនិយោគ ។ ចំណាយមូលធន សរុបនៃថវិកាអាចនឹងសម្រេចបាន ៦,៩០% នៃផសស នៅក្នុងឆ្នាំ ២០០៥ នេះ ។

៤- ក្នុងឆ្នាំ ២០០៦ កំណើនសេដ្ឋកិច្ចនឹងសម្រេចបានចំនួន ៦,១% ។ ការព្យាករណ៍នេះឈរលើ សេណារីយ៉ូសុទ្ធិដ្ឋិនិយមដោយសង្ឃឹមថា ការនាំចេញសម្លៀកបំពាក់នឹងកើនឡើងដល់ចំនួន ១០% ចំនួនភ្ញៀវ ទេសចរនឹងកើនឡើង ៣៥% សកម្មភាពសាងសង់នឹងកើនឡើង ៥៥% ផលិតផលកសិកម្មនឹងកើនឡើងចំនួន ៧% ។ អត្រាអតិផរណានឹងត្រូវបានគ្រប់គ្រងអោយស្ថិតក្នុងកម្រិតប្រមាណ ៣% ។ ការព្យាករណ៍សំរាប់ រយៈពេលមធ្យម (២០០៥-២០០៨) គឺសេដ្ឋកិច្ចនឹងមានកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ៦% ស្របតាម គោលដៅកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ទោះបីជាការបញ្ចប់នៃប្រព័ន្ធក្រួតអាចធ្វើឱ្យកំណើនវិស័យឧស្សាហកម្ម កាត់ដេរធ្លាក់ចុះវិញខ្លះក៏ដោយ ។ រាជរដ្ឋាភិបាលនឹងខិតខំបន្តជំរុញបន្ថែមទៀត លើការអភិវឌ្ឍន៍វិស័យទេសចរណ៍ សកម្មភាពសំណង់ និង សេវាកម្ម ដើម្បីរក្សាអោយមានកំណើនប្រកបដោយចីរភាព ទន្ទឹមនឹងពិធានសេដ្ឋកិច្ច ពិសេសជំរុញវិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម ។ នៅក្នុងឆ្នាំ ២០០៦ នេះ រាជរដ្ឋាភិបាលនឹងបន្តអនុវត្ត គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង គោលនយោបាយសារពើពន្ធប្រកបដោយភាពមោះមុត និង ប្រុងប្រយ័ត្ន គួបផ្សំនឹងគោលនយោបាយរូបិយវត្ថុសមរម្យ ដើម្បីធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចមួយខ្ពស់ដូច បានកំណត់ខាងលើនេះ ។ រាជរដ្ឋាភិបាល ប្តេជ្ញាបន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចអោយនៅគត់មត់ល្អ ពិសេស គ្រប់គ្រងអតិផរណាអោយស្ថិតក្នុងកំរិតជាមធ្យមប្រមាណ ៣% ក្នុងមួយឆ្នាំ និង រក្សាអោយបានជារួមនូវ លំនឹងនៃអត្រាប្តូរប្រាក់ ។

៥- ពិតណាស់ថា ទោះបីជាកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាមួយយ៉ាងខ្ពស់ ហើយ បានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីកំណែទម្រង់គ្រប់វិស័យក៏ដោយ ជាមួយ អត្រានៃភាពក្រីក្រនៅតែមាន កម្រិតខ្ពស់នៅឡើយ ដោយសារមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចមានលក្ខណៈតូចចង្អៀត ដែលពឹងផ្អែកជាសំខាន់ លើកត្តាគោរពប្រទេស ពិសេសលើការនាំចេញឧស្សាហកម្មកាត់ដេរ និង វិស័យទេសចរណ៍ ។ ដូច្នេះ ដើម្បី ធានាបាននូវការចែករំលែកផ្ទៃក្នុងនៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ ដែលនឹងផ្តល់ផលជាវិជ្ជមានដល់ ការកាត់បន្ថយភាពក្រីក្រសមស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្ស រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តអនុវត្ត ឱ្យបានសម្រេចជោគជ័យនូវ «យុទ្ធសាស្ត្រចតុកោណ» ដើម្បីកំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព ដែលមានអភិបាលកិច្ចល្អជាស្នូល ដោយផ្ដោតលើយុទ្ធសាស្ត្របួនយ៉ាងគឺ៖

- ទី១: ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម
- ទី២: ជំរុញការអភិវឌ្ឍន៍វិស័យឯកជន និង បង្កើនការងារ
- ទី៣: បន្តស្ដារ និង កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង
- ទី៤: បន្តជំរុញការកសាងសមត្ថភាពស្ថាប័ន និង ការអភិវឌ្ឍន៍ធនធានមនុស្ស ។

៦- នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តយុទ្ធសាស្ត្រនេះ ក្នុងរយៈពេលខ្លីចំពោះមុខ រាជរដ្ឋាភិបាលនឹង បន្តប្រមូលផ្តុំលើកម្មវិធីកំណែទម្រង់សំខាន់ៗ ដូចតទៅ ៖

- ក. បន្តអនុវត្តនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចត្រឹមត្រូវ និង ប្រុងប្រយ័ត្ន ដើម្បីជាបរិស្ថានសំរាប់ សម្រេចអោយបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និង ប្រកបដោយចីរភាពក្នុងបរិការណ៍នៃអត្រាអតិផរណាទាប ។
- ខ. បន្តអនុវត្តនូវកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលសំដៅធានានូវភាពទុកចិត្តបាននៃថវិកា ជាតិ តាមរយៈការខិតខំបង្កើនចំណូល ការធ្វើវិចារណកម្មចំណាយ ដោយផ្ដោតជាពិសេសលើវិធានការពង្រឹង អភិបាលកិច្ចល្អ និង បង្កើនប្រសិទ្ធភាពរបស់រដ្ឋក្នុងការផ្តល់សេវា និង វិធានការកាត់បន្ថយបំណុលជា សាច់ប្រាក់ ដែលរដ្ឋជំពាក់អ្នកផ្គត់ផ្គង់ឯកជន ។
- គ. បន្តអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីពង្រឹងបរិស្ថានអំណោយផលសម្រាប់ការអភិវឌ្ឍន៍ផ្នែក ឯកជន ជាពិសេសលើកសួរវិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម និង ជួយគាំទ្រសហគ្រាសធុនតូច និង មធ្យម ព្រមទាំងជំរុញការសំរួលពាណិជ្ជកម្មតាមរយៈការបង្កើតបញ្ជីតែមួយ និង ជំរុញផ្នែកឯកជនអោយ ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយមានច្បាប់សម្បទានធានា ក្នុងខណៈដែលរាជរដ្ឋាភិបាលខ្លួនឯងបាន និង កំពុងខិតខំកសាងដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសប្រព័ន្ធស្រោចស្រព ។ ប្រការទាំងនេះ ទាមទារការពង្រឹងអភិបាលកិច្ចល្អ ពិសេសវិធានការណ៍ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការកាត់បន្ថយការិយា ធិបតេយ្យ ការអនុវត្តន៍កម្មវិធីសកម្មភាពកំណែទម្រង់ច្បាប់ និង តុលាការ ការពង្រឹងនីតិវិធី និង ការកែលំអ ទីផ្សារពលកម្ម ។
- ឃ. បន្តអនុវត្តនូវកំណែទម្រង់ការគ្រប់គ្រងដីធ្លី ដើម្បីជួយគាំទ្រដល់វិស័យកសិកម្មអោយសមស្រប តាមច្បាប់ភូមិបាល ដើម្បីឱ្យវិស័យនេះក្លាយទៅជាមូលដ្ឋានរឹងមាំនៃកំណើនសេដ្ឋកិច្ច និង បរិយាកាសដៅនៃការ កាត់បន្ថយភាពក្រីក្រ ។

៥. បន្តពង្រឹងប្រព័ន្ធធនាគារ និង វិស័យធានារ៉ាប់រង និង បន្តអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូល ដើម្បី រៀងគរធនធានហិរញ្ញវត្ថុសម្រាប់ការធ្វើហិរញ្ញប្បទានគម្រោងរបស់ផ្នែកឯកជន ។

៦. កសាង និង ពង្រឹងការអនុវត្តន៍ច្បាប់ និង លិខិតបទដ្ឋាននានា ជាពិសេសពង្រឹងរចនាសម្ព័ន្ធ ស្ថាប័ន និង បំពេញកាតព្វកិច្ចកម្ពុជា ក្នុងឋានៈជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីទាញ ប្រយោជន៍ពីសមាជិកភាពនេះ អោយបានជាអតិបរមា ។

៧. បន្តជម្រុញអនុវត្តកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ, ពិសេសធានាពង្រឹងសមត្ថភាព រដ្ឋបាលបច្ចេកទេស និង ហិរញ្ញវត្ថុ របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន និង ពង្រីក មូលដ្ឋាននៃការគ្រប់គ្រងហិរញ្ញវត្ថុតាមបែបវិសហមជ្ឈការ ពិសេសគឺដើម្បីបម្រើឱ្យគោលការណ៍ «រដ្ឋបាលឯក ភាព» ដូចមានកំណត់នៅក្នុងឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ។ ក្នុងកម្មវិធីនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវរៀបចំ និង អនុវត្តផែនការបង្កើនប្រសិទ្ធភាព នៃការផ្ទេរ និង ការផ្តល់ថវិកាជូនមូលនិធិឃុំ-សង្កាត់ រួមមានទាំងលទ្ធភាពនៃការពង្រីកការប្រើប្រាស់ប្រព័ន្ធធនាគារ ផងដែរ ។ លើសពីនេះទៀត ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវសិក្សាដើម្បីដាក់ឱ្យអនុវត្តសាកល្បង នូវការប្រមូលចំណូលផ្ទាល់ដោយក្រុមប្រឹក្សាឃុំ-សង្កាត់ ជាពិសេសគឺពន្ធព័ន្ធនិង ពន្ធលើមធ្យោបាយ ដឹកជញ្ជូននៅរាជធានីភ្នំពេញ និង នៅក្រុងព្រះសីហនុ តែត្រូវស្ថិតក្នុងក្របខ័ណ្ឌច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និង ទ្រព្យសម្បត្តិរបស់ខេត្ត-ក្រុង ។

៨. បន្តជម្រុញការអនុវត្តន៍កំណែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការពង្រីកការអនុវត្តន៍តម្រោម អាទិភាព និង កម្មវិធីផ្តល់លាភការទៅតាមសមត្ថភាព និង លទ្ធផលការងារ ។

៩- ច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់គ្រប់គ្រងឆ្នាំ ២០០៦ នេះ គឺជាឧបករណ៍ដ៏សំខាន់បំផុតសំរាប់ឈាន ទៅសម្រេចឱ្យបាននូវបណ្តាគោលដៅជាអាទិភាពខាងលើ ។ នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលមាន កាតព្វកិច្ចរៀបចំឱ្យបានទាន់ពេលវេលា នូវសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០០៦ ។ នៅក្នុងកិច្ចដំណើរការនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវចាប់ផ្តើមការចរចា និង ពិភាក្សារៀបចំសេចក្តី ព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០០៦ ជាមួយក្រសួង-ស្ថាប័ន និង មន្ទីរជំនាញខេត្ត-ក្រុង ទាំងអស់ ចាប់ពីថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០០៥ នេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០០៥ ។ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុត្រូវរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ និង ធ្វើកំណត់បង្ហាញនៃសេចក្តីព្រាង ច្បាប់នេះហើយផ្ញើជូនគណៈរដ្ឋមន្ត្រីអោយបាននៅក្នុងសប្តាហ៍ទី១ នៃខែតុលា ឆ្នាំ ២០០៥ ដើម្បីគណៈរដ្ឋមន្ត្រី ពិនិត្យ និង សវនេ ហើយផ្ញើជូនស្ថាប័ននីតិបញ្ញត្តិ អោយបានក្នុងសប្តាហ៍ទី១ នៃខែ វិច្ឆិកា ២០០៥ ដើម្បីស្ថាប័ន នីតិបញ្ញត្តិមានពេលគ្រប់គ្រាន់ ក្នុងការពិនិត្យ ពិភាក្សា និង អនុម័តសេចក្តីព្រាងនេះបានមុនថ្ងៃ ២៥ ខែ ធ្នូ ២០០៥ ។

II- ក្របខ័ណ្ឌនីតិវិធីឆ្នាំ ២០០៦
២-១. ក្របខ័ណ្ឌប្រកួតប្រជែងឆ្នាំ ២០០៦

៨- លទ្ធផលអនុវត្តឆ្នាំ ២០០៤ និង ការព្យាករណ៍រយៈពេលមធ្យម បង្ហាញឱ្យឃើញថា ស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០០៦ នឹងមានលក្ខណៈប្រហាក់ប្រហែលដូចឆ្នាំ ២០០៥ ដែរ ហើយសូចនាករម៉ាក្រូសេដ្ឋកិច្ច នឹងអាចសម្រេចបានដូចខាងក្រោម ៖

- កំណើនសេដ្ឋកិច្ចតាមថ្លៃថេរ នឹងមានចំនួនប្រមាណ ៦,១% ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុក (ផសស) សំរេចបានប្រមាណ ២៤.២១១ ពាន់លានរៀល ។
- អតិផរណានឹងស្ថិតក្នុងកម្រិតប្រមាណ ៣,៥% ដែលត្រូវរៀបចំការបន្តអនុវត្តន៍គោលនយោបាយសារពើពន្ធប្រកបដោយភាពមោះមុត និង ប្រុងប្រយ័ត្ន គួបផ្សំនឹងគោលនយោបាយរូបិយវត្ថុសមស្រប ។
- អត្រាប្តូររូបិយប័ណ្ណ- ដុល្លារជាមធ្យមនឹងស្ថិតក្នុងកម្រិត ៤.០៥០ រៀល ក្នុងមួយដុល្លារអាមេរិក ។
- ឱនភាពគណនីចរន្ត នឹងថយចុះពី ១១% នៃ ផសស ក្នុងឆ្នាំ ២០០៥ ទៅ ១០.៣% នៃ ផសស ក្នុងឆ្នាំ ២០០៦ ។
- ទុនបម្រុងអន្តរជាតិសរុប នឹងបន្តធានាបាននូវការនាំចូលចំនួន ៣ ខែ ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានភារកិច្ចសហការជាមួយបណ្តាក្រសួង និង ស្ថាប័នពាក់ព័ន្ធ ដើម្បីតាមដាន និង វាយតម្លៃជាប្រចាំលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដើម្បីជាមូលដ្ឋានសំរាប់ត្រួតពិនិត្យ ការអនុវត្តន៍ច្បាប់ហិរញ្ញវត្ថុ ជាពិសេសការត្រួតពិនិត្យពាក់ព័ន្ធគណ្ឌធានី ។

២- ២. បណ្តាប្រឈមនឹងការអនុវត្តន៍ច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០០៦

៩- បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងតែប្រឈមមុខនឹងបណ្តាប្រឈមចំនួន នៃការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ជាពិសេស ភាពចាំបាច់ក្នុងការបង្កើនចំណូលដើម្បីសងបំណុលចាស់ផង និង ដើម្បីបំពេញ តម្រូវការចំណាយដែលចេះតែកើនឡើងជាលំដាប់ផង ។ បណ្តាប្រឈមទាំងអស់នោះ រួមមានដូចខាងក្រោម ៖

៩១- ការធានាអោយបាននូវការគោរពវិន័យវិកាយ៉ាងខ្ជាប់ខ្ជួន សំដៅកាត់បន្ថយជាអតិបរមានូវ ចំណាយមិនបានគ្រោងទុក និង សំដៅបំបាត់ចំណាយក្រៅគម្រោងថវិកា និង ចំណាយដែលមិនចាំបាច់ ដើម្បី សម្រេចបាននូវការគ្រប់គ្រងថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព និង ប្រកបដោយភាពជឿទុកចិត្តបាន ។

៩២- ការរៀបចំកម្មវិធីចំណូល ចំណាយអោយបានច្បាស់លាស់ ដើម្បីកាត់បន្ថយបំណុលសាច់ប្រាក់ កកស្ទះនៅតនាគារ ដោយអនុវត្តយ៉ាងហ្មឹងម៉ាត់នូវច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ ជាពិសេសច្រៀសវាងនូវការផ្ទេរ ឥណទានថវិកាដែលនៅសល់ទៅឆ្នាំបន្ទាប់ ព្រមទាំងការចេញអាណត្តិបម្រុងទុក និង ការចេញអាណត្តិច្រើន ហួសទៅបង្កនៅតនាគារជាតិ ដែលជាប្រការធ្វើឱ្យកើតមានឡើងនូវបំណុលសាច់ប្រាក់ថ្មីទៀត ។

៩៣- បន្តពង្រឹងការគ្រប់គ្រងបំណុល ដោយបន្តអនុវត្តយ៉ាងហ្មឹងម៉ាត់នូវការខ្ចីតែឥណទានដែលមាន លក្ខណៈសម្បទាន ។

៩៤- បន្តបង្កើនចំណាយលើវិស័យសេដ្ឋកិច្ច និង សេដ្ឋកិច្ច ជាពិសេសចំពោះវិស័យអាទិភាព ទាំងបួនរួមមាន អប់រំ សុខាភិបាល កសិកម្ម និង អភិវឌ្ឍន៍ជនបទ និង ចំណាយវិនិយោគលើប្រព័ន្ធហេដ្ឋា

រចនាសម្ព័ន្ធរូបវន្ត មានផ្លូវ-ស្ពាន និងជាពិសេសចំណាយវិនិយោគលើប្រព័ន្ធស្រោចស្រព ដែលជាអាទិភាព ខ្ពស់ផុតរបស់រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី ៣ នៃរដ្ឋសភា ។

២- ៣. គំរោងចំណូល - ចំណាយថវិកាឆ្នាំ ២០០៦

ក- គំរោងចំណូលថវិកាក្នុងត្រូវក

១០- តាមការវិភាគ និង ព្យាករណ៍លើស្ថានភាពជាក់ស្តែង ចំណូលថវិកាក្នុងស្រុកក្នុងឆ្នាំ ២០០៥ អាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ ១១,៣៨% នៃផលស ហើយចំណាយសរុបអាចនឹងអនុវត្តបានក្នុងកំរិត ១៦,៨០% នៃផលស ។ លើមូលដ្ឋាននេះ និង ផ្អែកលើការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចឆ្នាំ ២០០៦ រាជរដ្ឋា- ភិបាលកំណត់គោលដៅចំណូលថវិកាក្នុងស្រុកសម្រាប់ឆ្នាំ ២០០៦ ដោយសម្រេចបានប្រមាណ ១២% នៃ ផលស ដែលក្នុងនោះ ចំណូលចរន្តត្រូវសម្រេចបាន ១១,៨១% នៃផលស រួមមានចំណូលសារពើពន្ធ ៩,១៧% នៃផលស និង ចំណូលមិនមែនសារពើពន្ធ ២,៦៤% នៃផលស ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល កំណត់គោលដៅចំណាយសរុបសំរាប់ឆ្នាំ ២០០៦ ដោយសម្រេចបានដល់ ១៧,៥០% នៃផលស ។

១១- ដោយផ្អែកលើតម្រូវការចំណាយ និង គោលដៅនៃការប្រមូលចំណូលសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០០៦ ដូចមានចែងខាងលើនេះ រាជរដ្ឋាភិបាលត្រូវបន្តអនុវត្តបណ្តាវិធានការហ្នឹងម៉ាត់ទាំងឡាយ ក្នុងការ កែទម្រង់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេសក្នុងការរៀបចំចំណូល ត្រូវផ្តោតទៅលើបណ្តា វិធានការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖

ទី១- ផ្នែកចំណូលពន្ធដារ:

- បន្តការពង្រឹង និង កែលម្អរដ្ឋបាលពន្ធដារ ការធ្វើសវនកម្មពន្ធ និង ការកែលម្អរចនាសម្ព័ន្ធចាត់តាំង និង គ្រប់គ្រងស្ថាប័ន ជាពិសេសការពង្រឹងមូលដ្ឋានយកពន្ធ ដោយធ្វើវិចារណកម្មប្រព័ន្ធលើកទឹកចិត្ត និង ពង្រឹងរដ្ឋបាលពន្ធដារ ។

- អនុវត្តនូវកម្មវិធីកែលម្អរចនាសម្ព័ន្ធ តាមរយៈការអនុវត្តន៍នូវប្រព័ន្ធគ្រប់គ្រងតាមបែបអន្តរជាតិ ចំពោះរាល់តួនាទី ភារកិច្ច និង ប្រតិបត្តិការរបស់នាយកដ្ឋានពន្ធដារ ។

- កសាង និង អនុវត្ត នូវផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ជាពិសេសខាងផ្នែកប្រមូលពន្ធ ការផ្តល់សេវាជូនអ្នកបង់ពន្ធ ការធ្វើសវនកម្ម និង ការត្រួតពិនិត្យប្រទាក់ក្រឡាគ្នា ។

- អនុម័ត នូវអនុក្រឹត្យសម្រាប់អនុវត្តច្បាប់ស្តីពីវិសោធនកម្មលើច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណា- ចក្រកម្ពុជា ។

- អនុវត្តទាំងស្រុង និង ឱ្យបានហ្នឹងម៉ាត់នូវរាល់បទប្បញ្ញត្តិទាំងឡាយនៃច្បាប់ស្តីពីសារពើពន្ធ (ពន្ធដារ) និង វិសោធនកម្មទាំងឡាយនៃច្បាប់នេះ ។

- បន្តអនុវត្តគោលនយោបាយពង្រីកមូលដ្ឋានយកពន្ធ តាមរយៈការពង្រីករបបពិតនៅតាមបណ្តា ខេត្ត- ក្រុងផ្សេងទៀត និង បន្តពង្រឹងសវនកម្មលើអ្នកបង់ពន្ធតាមរបបម៉ៅការ ។

- ធ្វើការកែប្រែអនុក្រឹត្យពន្ធលើតំលៃបន្ថែម (VAT) ដើម្បីពង្រីកមូលដ្ឋានប្រមូលពន្ធតាមរបបពិត ។
- បន្តបណ្តុះបណ្តាល និង បង្កើនសមត្ថភាពវិជ្ជាជីវៈ និង សីលធម៌របស់មន្ត្រីពន្ធដារ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និង រដ្ឋបាលពន្ធដារឱ្យបានរឹងមាំ ក្នុងគោលដៅគ្រប់គ្រងឱ្យបានល្អនូវអ្នកបង់ពន្ធន៍ និង មធ្យម ។
- ពង្រឹងលិខិតបទដ្ឋានស្តីពីពន្ធក្នុងវិស័យប្រេងកាត ដើម្បីធានាឱ្យបាននូវការប្រមូលចំណូលជាអតិបរិមាពីវិស័យនេះ តាមរយៈការធ្វើវិសោធនកម្មលើច្បាប់ស្តីពីសារពើពន្ធ (ពន្ធដារ) ។
- ធ្វើការសិក្សាអំពីវិធានណកម្មបន្ត និង លទ្ធភាពវិសោធនកម្មបន្តលើច្បាប់ស្តីពីសារពើពន្ធ (ពន្ធដារ) និង បណ្តាច្បាប់ពាក់ព័ន្ធ ក្នុងគោលដៅបង្កើនចំណូលថវិកាជាតិ ។
- បន្តពង្រឹងអភិបាលកិច្ចរបស់នាយកដ្ឋានពន្ធដារ ។

៧២- ផ្នែកចំណូលពន្ធតយៈ

- ជំរុញការអនុម័តច្បាប់គយ និង ត្រៀមរៀបចំឱ្យបានចប់សព្វគ្រប់នូវលិខិតបទដ្ឋានសម្រាប់អនុវត្តច្បាប់នេះ ។
- បន្តកែលំអរនីតិវិធីក្នុងការគ្រប់គ្រងអ្នកនាំទំនិញចេញ-ចូល ដោយតម្រូវឱ្យមានការរៀបចំជាក្រុមហ៊ុននាំចេញ-ចូល និង ក្រុមហ៊ុនដើងសារច្បាស់លាស់ ដើម្បីធានានូវតម្លាភាព និង ភាពងាយស្រួល ក្នុងការត្រួតពិនិត្យ និង ក្នុងការយកពន្ធ និង អាករផ្សេងៗ ។
- ចាប់ផ្តើមអនុវត្តនូវវេទនាសម្ព័ន្ធចាត់តាំងថ្មីរបស់ទីចាត់ការគយ និង រដ្ឋាករ ។
- អនុវត្តវិធានការតឹងរឹងក្នុងការបង្កើនចំណូលថវិកា រួមមាន៖
 - ក. វិធានការទប់ស្កាត់ និង បង្ក្រាបអំពើរត់គេចពន្ធ ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាល និង អាជ្ញាធរដែនដី ។ គណៈកម្មាធិការបង្ក្រាបអំពើរត់ពន្ធត្រូវតែបង្ហាញឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត នូវជំនាញនៃការងាររបស់ខ្លួនក្នុងការទប់ស្កាត់ និង បង្ក្រាបអំពើរត់គេចពន្ធ ។ ក្នុងការអនុវត្តន៍ភារកិច្ចនេះ ត្រូវយកចិត្តទុកដាក់ជាពិសេស លើវិធានការកែលំអផែនការសកម្មភាពបង្ក្រាបអំពើរត់ពន្ធ ដោយផ្តោតលើមុខទំនិញមួយចំនួនដែលមានវេយ្យាករណ៍ ដូចជា ប្រេងឥន្ធនៈ មធ្យោបាយដឹកជញ្ជូន បរិក្ខារអេឡិចត្រូនិច និង ការដាក់ចេញនូវនីតិវិធីត្រួតពិនិត្យថ្មី ។
 - ខ. សហការជាមួយនាយកដ្ឋានពន្ធដារក្នុងការចែករំលែក និង ផ្លាស់ប្តូរព័ត៌មាន រួមទាំងការប្រើប្រាស់មធ្យោបាយអេឡិចត្រូនិចស្តីពីសហគ្រាសផ្សេងៗ ដើម្បីពង្រឹងវិន័យ និង កាតព្វកិច្ចពន្ធដារ ។
 - គ. លើកឡើង និង អនុវត្តវិធានការច្បាស់លាស់ តែទន់ភ្លន់ លើមុខទំនិញមួយចំនួន ដើម្បីរក្សាប្រភពចំណូល ។

- បន្តអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការពង្រឹងស្ថាប័នគយ និង រដ្ឋាករ មានជាអាទិ៍៖ បន្តការបណ្តុះបណ្តាល និង ការបង្កើនសមត្ថភាពវិជ្ជាជីវៈ ការបំបាត់ឧបករណ៍ការងារ និង សីលធម៌របស់មន្ត្រីគយ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និង រដ្ឋបាលគយ ឱ្យបានរឹងមាំ ។

- បន្តការពង្រឹង និង កែលំអររដ្ឋបាលគយ តាមរយៈការធ្វើស្វ័យប្រវត្តិកម្មនីតិវិធីគយ ដើម្បីកែលំអប្រព័ន្ធការងារ បង្កើនប្រសិទ្ធភាពនៃកិច្ចប្រតិបត្តិការ និង លើកកម្ពស់គុណភាពសេវាកម្មជូនដល់អតិថិជន

ពិសេសគឺត្រូវរៀបចំឱ្យបានសម្រេច ហើយដាក់ឱ្យអនុវត្តសាកល្បងនៅខែ កុម្ភៈ ២០០៦ នូវប្រព័ន្ធបញ្ជាតែមួយ (Single Window) សម្រាប់ត្រួតពិនិត្យការនាំចេញ និង នាំចូល នៅតាមច្រកព្រំដែនមួយចំនួន ពិសេស ត្រូវចាប់ផ្តើមនៅកំពង់ផែក្រុងព្រះសីហនុ ។

- ពង្រឹងយន្តការអធិការកិច្ចមុនពេលផ្ទុក ការត្រួតពិនិត្យទំនិញ ការត្រួតពិនិត្យនាវាឆ្លងកាត់ ការបណ្តុះ ទំនិញ ការធ្វើអធិការកិច្ចនៅនឹងកន្លែង និង ការប្រមូលចំណូល ។

- បន្តពង្រឹងអភិបាលកិច្ចរបស់រដ្ឋបាលគយ និង រដ្ឋាករ ។

ទី៣- ចំណូលមិនមែនសារពើពន្ធ:

- រៀបចំ និង ជម្រុញឱ្យនាយកដ្ឋានចំណូលមិនមែនសារពើពន្ធ បំពេញមុខងាររបស់ខ្លួនបានប្រកប ដោយប្រសិទ្ធភាព និង ភាពសក្តិសិទ្ធិ ។

- អនុវត្តឱ្យមានប្រសិទ្ធភាពនូវច្បាប់ និង លិខិតបទដ្ឋានទាំងឡាយពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ ពិសេសបទបញ្ជារបស់នាយករដ្ឋមន្ត្រី លេខ ០២ បប ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០៥ ស្តីពីការ- ពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ។

- កំណត់ឱ្យបានច្បាស់នូវបំណុលពាក់ព័ន្ធចំណូលមិនមែនសារពើពន្ធ ហើយដាក់ចេញនូវផែនការ សកម្មភាពជាក់លាក់ ដើម្បីតឹងទារបំណុលទាំងអស់នេះ តាមគ្រប់មុខសញ្ញាទាំងអស់ ។ ក្នុងនេះ ត្រូវផ្តោតការ យកចិត្តទុកដាក់ជាពិសេសទៅលើការគ្រប់គ្រងចំណូលពីប្រៃសណីយ៍ និង ទូរគមនាគមន៍ អាកាសចរណ៍ស៊ីវិល ចំណូលពីវិស័យទេសចរណ៍ ចំណូលទិដ្ឋាករ និង ចំណូលពីការជួលរោងចក្រសហគ្រាស និង ទ្រព្យសម្បត្តិ រដ្ឋផ្សេងៗទៀត ។

- ត្រៀមរៀបចំបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ឱ្យបានរួច រាល់ និង អនុវត្តបទបញ្ជានេះឱ្យមានប្រសិទ្ធភាព ។

- ក្រសួង ស្ថាប័នទាំងអស់ ត្រូវប្រគល់ឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នូវរាល់កិច្ចសន្យាទាំងអស់ ដែលពាក់ព័ន្ធនឹងសម្បទាន ហើយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុត្រូវធ្វើសវនកម្មលើកិច្ចសន្យាទាំងអស់ជាងគេចំនួន ៥ ដើម្បីធានាការពារផលប្រយោជន៍រដ្ឋ និង ពង្រឹងការប្រមូលចំណូលពីកិច្ចសន្យាទាំងអស់នេះ ។

- បញ្ចប់ការងារធ្វើបញ្ជីសារពើពន្ធទ្រព្យសម្បត្តិរដ្ឋទាំងអស់ លើកលែងតែសារពើពន្ធដីរដ្ឋ ដែលត្រូវ បន្តអនុវត្តនៅក្នុងរយៈពេលវែងខាងមុខ ។

- បន្តពង្រឹងការគ្រប់គ្រងចំណូលពីផលទុនប្រៃសណីយ៍ និង ទូរគមនាគមន៍ តាមរយៈការពង្រឹង យន្តការតឹងទារចំណូល ដោយរៀបចំឱ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ បង់ចំណូលដោយគ្រប់ទៅក្នុងគណនីរបស់រាជ រដ្ឋាភិបាលនៅធនាគារជាតិ ហើយក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ត្រូវសហការជាមួយក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងការត្រួតពិនិត្យ និង ធ្វើការផ្តាត់ការបង់ចំណូលនេះ ។

១- គម្រោងចំណាយថវិកា

១២- ដើម្បីសម្រេចបាននូវគោលដៅដែលបានគូសបញ្ជាក់ខាងលើ គម្រោងចំណាយថវិកាឆ្នាំ ២០០៦ នឹងត្រូវបានរៀបចំឡើងដោយផ្អែកលើបណ្តាមូលដ្ឋានជាយុទ្ធសាស្ត្រដូចខាងក្រោម ៖

- ត្រូវបន្តរឹតត្បិតចំណាយសរុបឱ្យស្ថិតក្នុងកំរិត ១៧,៥០% នៃផលស ក្នុងនោះ ចំណាយមូលធន ប្រមាណ ៧,៣០% នៃផលស ។ ឯចំណាយចរន្តត្រូវស្ថិតក្នុងរង្វង់ ១០,២០% នៃផលស ដើម្បីធានាអតិរេក ចរន្តអោយបាន ១,៦១% នៃផលស សំរាប់វិនិយោគ ។ ដោយឡែក ចំណាយមូលធនដោយហិរញ្ញប្បទាន ក្នុងស្រុកត្រូវកំណត់ក្នុងចំនួន ១,៨៦% នៃផលស ហើយចំណាយមូលធនដោយហិរញ្ញប្បទានក្រៅប្រទេស ត្រូវកំណត់ក្នុងចំនួន ៤,៩១% នៃផលស ។ ទន្ទឹមនឹងនេះ បង្កើនចំណាយសំរាប់វិលវល់បំណុលដល់ចំនួន ០,៥៣% នៃផលស ។

- ត្រូវបន្តរៀងគរជំនួយផ្លូវការពីបរទេសសំរាប់ការវិនិយោគ (រួមទាំងជំនួយឥតសំណងផង) ដើម្បី ទប់ទល់ឱនភាពថវិកាសរុបឱ្យនៅត្រឹម - ៥,៥% នៃផលស ។

- ត្រូវបែងចែកចំណាយចរន្តទៅតាមវិស័យនីមួយៗដូចតទៅ: រដ្ឋបាលទូទៅ ១,៣៦% នៃផលស ផ្នែកសន្តិសុខ និង យោធា ២,០៥% នៃផលស វិស័យសេដ្ឋកិច្ច ១,០៩% នៃផលស និង សង្គមកិច្ចស្មើនឹង ៣,៦៧% នៃផលស ។

១៣- ថវិកាឆ្នាំ ២០០៦ ខាងមុខនេះ ត្រូវបំរើគោលនយោបាយរាជរដ្ឋាភិបាល ក្នុងវិស័យសេដ្ឋកិច្ច និង សង្គមកិច្ច និង ការលើកស្ទួយជីវភាពនៅទីជនបទ សំដៅសំរេចនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និង ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ថវិកាឆ្នាំ ២០០៦ នឹងផ្តល់ការបែងចែកជាក់ស្តែងទៅតាមវិស័យ ជាអាទិភាពទាំងនេះ ដូចខាងក្រោម ៖

- បង្កើនថវិកាសំរាប់វិស័យសុខាភិបាលចំនួន ១៤,៣% ធៀបទៅនឹងថវិកាឆ្នាំ ២០០៥ ដើម្បីសម្រេច ឱ្យបាននូវសមាមាត្រ ១២,៧៤% នៃចំណាយចរន្តថវិកា រដ្ឋ ស្របតាមការកំណត់នៃគម្រោងកម្មវិធីចំណាយរយៈ ពេលមធ្យមសំរាប់វិស័យសុខាភិបាលឆ្នាំ ២០០៦ ។

- បង្កើនថវិកាសំរាប់វិស័យអប់រំចំនួន ២២% ធៀបទៅនឹងថវិកាឆ្នាំ ២០០៥ ដើម្បីសម្រេចឱ្យបាននូវ សមាមាត្រ ១៨,៤៨% នៃចំណាយចរន្តថវិកា រដ្ឋ ស្របតាមការកំណត់នៃគម្រោងកម្មវិធីចំណាយរយៈពេល មធ្យមសំរាប់វិស័យអប់រំឆ្នាំ ២០០៦ ។

- បង្កើនថវិកាសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព ការអភិវឌ្ឍន៍កសិកម្ម និង ការអភិវឌ្ឍន៍ ជនបទ ប្រមាណ ៣២% ធៀបទៅនឹងថវិកាឆ្នាំ ២០០៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យសេដ្ឋកិច្ច ដើម្បីកំណើន និង កាត់បន្ថយភាពក្រីក្រ ។

- បង្កើនមូលនិធិថវិកាឃុំ-សង្កាត់ឆ្នាំ ២០០៦ ឱ្យដល់ ៧០ ពាន់លានរៀល (២,៥៤% នៃចំណូល ចរន្តថវិកា រដ្ឋ) ។

III- និតិវិធី និង បទដ្ឋាននៃការប្រើប្រាស់ថវិកាឆ្នាំ ២០០៦

ក- ការគ្រោងគិតចំណូលថវិកាឆ្នាំ ២០០៦

១៤- ការគ្រោងគិតចំណូលចរន្តរបស់ថវិកា អាស្រ័យលើប្រភពធនធាននៃផលិតផល ឬ ផលទុន ដែលជាប្រភពចំណូលសារពើពន្ធ និង មិនមែនសារពើពន្ធ ។ ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច និង បណ្តា

លក្ខខណ្ឌនៃប្រភពធនធានដូចបានលើកឡើងខាងលើ ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត- ក្រុង ត្រូវរៀបចំ គម្រោងចំណូលថវិការបស់ខ្លួនដូចតទៅ ៖

- ចំណូលសារពើពន្ធត្រូវគិតគូរដោយផ្អែកលើមូលដ្ឋានដូចខាងក្រោម ៖
 - លទ្ធផលដែលទទួលបាននៅក្នុងឆ្នាំកំពុងប្រព្រឹត្តទៅ
 - ផលប៉ះពាល់នៃអតិផរណាមកលើមូលដ្ឋានពន្ធ
 - ការប៉ាន់ស្មានលើការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅពេលខាងមុខ
 - ការប្រែប្រួលដែលអាចកើតមានឡើង ព្រមទាំងការត្រួតពិនិត្យ និង ពិចារណាទៅលើអត្រា មូលដ្ឋានប្រមូលពន្ធ និង ការបង្កើតពន្ធមី
 - ចំណូលបន្ថែមដែលសង្ឃឹមថាប្រមូលបាន ដោយសារការពង្រឹង និង កែលម្អរដ្ឋបាលពន្ធដារ រដ្ឋបាលគយ គោលនយោបាយពន្ធដារ និង គយ និង ការធ្វើវិចារណៈភស្តុភារពើពន្ធ ។
 - ចំពោះចំណូលពុំមែនសារពើពន្ធ ត្រូវគិតគូរទៅតាមកិច្ចការដែលនាំឱ្យមានផលទុន ដូចជា កិច្ច សន្យាជួលសេវាកម្ម និង ការពង្រឹង និង កែលម្អការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាដើម ។ល។
- ចំណូលទាំងអស់នេះ ត្រូវផ្អែកលើមូលដ្ឋានគួរលេខស្ថិតិដែលសំរេចបាននៅក្នុងឆ្នាំកន្លងមក និងការ- អភិវឌ្ឍន៍សេដ្ឋកិច្ច ។

១- ការក្រោមគំនិតចំណាយថវិកាឆ្នាំ ២០០៦

១៥- ការក្រោមគំនិតចំណាយថវិកាចំណាយ ត្រូវផ្តើមចេញពីតម្រូវការជាក់ស្តែង និង ដោយផ្ទាល់ ដោយផ្អែកទៅលើកត្តាដែលទាក់ទងនឹងចំណាយ ដូចជា តារាងបុគ្គលិក បញ្ជីប៉ាន់ស្មានតំលៃសំភារៈនៃការ- ផ្គត់ផ្គង់ និង ត្រូវផ្អែកទៅតាមធម្មនិយមចំណាយដែលបានកំណត់កន្លងមក ដូចជា ចំណាយរបេសកកម្ម ចំណាយមធ្យមភាគលើគ្រមួយរបស់អ្នកជំងឺនៅមន្ទីរពេទ្យ ចំណាយខាងការសិក្សា សំរាប់សិស្ស ឬ និស្សិតម្នាក់ ឬ ត្រូវផ្អែកទៅតាមគួរលេខស្ថិតិជាមធ្យមភាគរបស់គណនេយ្យថវិកាសំរាប់ការគ្រប់គ្រងកន្លងមក ។

១៦- ជាទូទៅ គម្រោងចំណាយទាំងអស់សម្រាប់ការគ្រប់គ្រងឆ្នាំ ២០០៦ ត្រូវតែមានការវិភាគយ៉ាង ល្អិតល្អន់ និង មានលិខិតយុត្តិការភ្ជាប់មកជាមួយ ដើម្បីពន្យល់តាមជំពូក តាមប្រការ ទៅតាមតារាងកំរិតដូច បានធ្លាប់ធ្វើកន្លងមកសម្រាប់ធ្វើជាមូលដ្ឋាននៃការពិភាក្សា ។ ដោយឡែក ចំពោះថវិកាជំពូក ១១ ដែលជា ជំពូកប្រមូលផ្តុំលើចំណាយសំភារៈ និង ការគ្រប់គ្រងរដ្ឋបាលចាំបាច់សម្រាប់ដំណើរការរបស់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត- ក្រុង ត្រូវតែមានភ្ជាប់មកជាមួយនូវលិខិតយុត្តិការស្របច្បាប់ ដើម្បីឱ្យឃើញនូវមូល- ហេតុនៃតម្រូវការជាក់ស្តែងរបស់បណ្តានាយកដ្ឋាន និង អង្គភាពនៅក្រោមឱវាទ ។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០០៥ ចំណាយប្រភេទនេះ ត្រូវតែកាត់បន្ថយចំនួន ៧% ដើម្បីបង្ហាញឱ្យឃើញអំពីភាពហ្មឺងម៉ាត់របស់រាជ- រដ្ឋាភិបាលក្នុងការសន្សំសំចៃថវិកា ទុកសម្រាប់ដោះរលស់បំណុលសាច់ប្រាក់កកស្ទះនៅធនាគារជាតិ និង សម្រាប់បង្កើនចំណាយវិនិយោគសាធារណៈ និង ចំណាយលើការថែទាំ និង ជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពិសេសផ្លូវ ស្ពាន និង ប្រព័ន្ធស្រោចស្រព ។

គ- ការកំណត់ករណីបំបែកការងារ ២០០៦

១៧- រាជរដ្ឋាភិបាលបានធ្វើការកំណត់នូវករណីបំបែកការងារសម្រាប់ក្រសួង-ស្ថាប័ន និង មន្ទីរជំនាញខេត្ត-ក្រុង ដោយផ្អែកលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយសារពើពន្ធ និង គោលនយោបាយថវិកា ហើយដែលករណីបំបែកការងារ ២០០៦ នេះមិនមានការប្រែប្រួលច្រើនឡើយ បើប្រៀបធៀបនឹងករណីបំបែកការងារ ២០០៥ ។ ជំនួយ ចំណាយចរន្តនៃថវិកាឆ្នាំ ២០០៦ ត្រូវបានបែងចែកតាមគោលដៅដូចខាងក្រោម ៖

- ការបង្កើនចំណាយសម្រាប់ពង្រឹងសមត្ថភាពរដ្ឋបាល បច្ចេកទេស និង ហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងគោលដៅជម្រុញការអភិវឌ្ឍន៍មូលដ្ឋាន
- ការបង្កើនចំណាយសម្រាប់ក្រសួងអាទិភាពទាំងបួន និង ធនធានទឹក
- ការត្រៀមឥណទានថវិកាសម្រាប់សងបំណុលសំខាន់ៗមួយចំនួន ។

១៨- ដូច្នេះ ករណីបំបែកការងារនេះ គឺជាលទ្ធភាពថវិកាខ្ពស់បំផុតនៃគម្រោងចំណាយចរន្ត សម្រាប់ផ្តល់ជូនក្រសួង ស្ថាប័ន និង មន្ទីរជំនាញតាមខេត្ត-ក្រុងនីមួយៗ ធ្វើការបែងចែកលម្អិតទៅតាមជំពូក ប្រការកថាខ័ណ្ឌ និង វាក្យខ័ណ្ឌ នៃមាតិកាថវិកា និង ដោយផ្អែកលើកម្មវិធីសកម្មភាព និង ផ្នែកអាទិភាពរបស់ខ្លួនសម្រាប់ឆ្នាំ ២០០៦ ដើម្បីឱ្យបានស្របតាមតម្រូវការប្រើប្រាស់ជាក់ស្តែង ។ ដូចជាឆ្នាំមុនៗដែរ ក្នុងរយៈពេលអនុវត្តថវិកានៃត្រីមាសទី ១ ឆ្នាំ ២០០៦ នេះ នឹងមិនមានការអនុញ្ញាតឱ្យធ្វើនិយ័តភាពផ្ទៃក្នុងថវិការបស់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញនៅតាមខេត្ត-ក្រុងទេ ។

១៩- ប្រការសំខាន់ៗដែលត្រូវយកចិត្តទុកដាក់ក្នុងការបែងចែកករណីបំបែកការងារ ២០០៦ នេះ មានដូចតទៅ៖

ក- ចំណាយបៀវត្ស ត្រូវគ្រោងគិតទៅតាមតារាងប្រព័ន្ធប្រាក់បៀវត្សថ្មីនៃក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលសាធារណៈ និង តាមចំនួនមន្ត្រីរាជការដែលមានជាក់ស្តែងក្នុងឆ្នាំ ២០០៥ ។ ចំនួនមន្ត្រីរាជការដែលលើស ត្រូវមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដោយផ្អែកតាមសំណើរបស់រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ និង មានទិដ្ឋភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ ចំនួនមន្ត្រីរាជការដែលចូលនិវត្តន៍ផ្ទេរចេញ ឬ លាយបំបែកប្រព័ន្ធរដ្ឋបាល និង មរណៈភាព ត្រូវកាត់ចេញពីអង្គការរបស់ខ្លួន ។ ប្រសិនបើមានការតម្លើងឋានៈ ឬ មានមន្ត្រីថ្មី ត្រូវគ្រោងដោយឡែកនៅក្នុងថវិកាសរុបនៅក្នុងជំពូក ១០ ។ ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត-ក្រុង មិនត្រូវគិតនូវអតិផរណានៅក្នុងចំណាយថវិកាជំពូក ១០ នេះទេ ។ ចំពោះបុគ្គលិកអណ្តែត និង ភ្នាក់ងារជាតិជាប់កិច្ចសន្យា រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈត្រូវស្នើសុំការធានាចំណាយថវិកាពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាមុន មុននឹងចេញលិខិតអនុញ្ញាតឱ្យក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត-ក្រុង ជ្រើសរើស និង ប្រើប្រាស់ ។ នៅឆ្នាំ ២០០៦ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបង្កើនប្រាក់បៀវត្សមូលដ្ឋានចំនួន ១៥ ភាគរយ ដែលនឹងប្រើឥណទាននៃមូលនិធិបម្រុង ។

ខ- ចំណាយដំណើរការរដ្ឋបាល ទិញសំភារៈ និង ការជួសជុលតូច ត្រូវតែគ្រោងទុកប្រកបដោយលក្ខណៈស្ថិតស្ថេរ និង ត្រូវពឹងផ្អែកទៅតាមកម្មវិធីសកម្មភាព និង ធម្មនិយាមដូចមានចែងខាង

លើ ដើម្បីតម្រឹមឱ្យនៅក្នុងកណ្តាប់ថវិកានេះ ។ ត្រូវយកចិត្តទុកដាក់គិតគូរសោហ៊ុយចំណាយជាអចិន្ត្រៃយ៍ ដូចជា ទូរស័ព្ទ អគ្គិសនី ទឹក សំភារៈការិយាល័យ ប្រេងឥន្ធនៈ ការទទួលភ្ញៀវ ដើម្បីគ្រប់គ្រងចំណាយទាំងនេះនៅក្នុងលក្ខខណ្ឌសន្សំសំចៃបំផុត ។ នៅពេលអនុវត្តថវិកា ហាមដាច់ខាតមិនអោយមានចំណាយលើសពីឥណទានថវិកា ដែលបានគ្រោងសំរាប់មុខសញ្ញានេះ និង ហាមដាច់ខាតមិនឱ្យមានការជំពាក់បំណុលដោយខ្លីទំនិញ ឬ សេវាមកប្រើប្រាស់នៅក្រៅបរិបទនៃថវិកាទេ ។

គ- កន្លងមកចំណាយសម្រាប់មុខសញ្ញាអគ្គិសនី ទូរស័ព្ទ ទឹក ប្រេងឥន្ធនៈ និង ការទទួលភ្ញៀវមានលក្ខណៈខ្លះខ្លាយ ។ ចំណាយសម្រាប់មុខសញ្ញាទាំងនេះ ចេះតែកើនឡើង ហើយការទូទាត់មិនបានទាន់ពេលវេលា ដែលនាំអោយមានបំណុលកស្មះពីមួយឆ្នាំទៅមួយឆ្នាំ ។ ដើម្បីដោះស្រាយបញ្ហានេះ ចំពោះចំណាយអគ្គិសនី ទូរស័ព្ទ និង ទឹក ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖

- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នទាំងអស់ ត្រូវសហការត្រួតពិនិត្យលើការប្រើប្រាស់បច្ចុប្បន្ន ដើម្បីរៀបចំយន្តការ និង ប្រព័ន្ធគ្រប់គ្រងការប្រើប្រាស់អគ្គិសនី ទូរស័ព្ទ និង ទឹក អោយបានត្រឹមត្រូវ ម៉ត់ចត់ និង ប្រកបដោយប្រសិទ្ធភាព ។ ក្នុងករណីរកឃើញការលួចបន្តចរន្តអគ្គិសនី ទូរស័ព្ទ និង ទឹក ប្រើប្រាស់ផ្ទាល់ខ្លួនខុសមុខសញ្ញា របស់ក្រសួង ស្ថាប័នណាមួយ រដ្ឋមន្ត្រីក្រសួងនោះជាអ្នកទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និង ចំពោះមុខស្ថាប័ននីតិបញ្ញត្តិ ។ អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័ត និង ក្រុមហ៊ុនទូរស័ព្ទ ត្រូវកាត់ផ្តាច់បណ្តាញលួចលាក់ទាំងនោះភ្លាម ហើយធ្វើរបាយការណ៍ជូនក្រសួងអាណាព្យាបាលបច្ចេកទេស និង ក្រសួងអាណាព្យាបាលហិរញ្ញវត្ថុ និង ចំលងជូនទីស្តីការគណៈរដ្ឋមន្ត្រី ។

- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នទាំងអស់ ត្រូវសហការគ្រោងឥណទានសំរាប់អគ្គិសនី ទូរស័ព្ទ និង ទឹក ប្រកបដោយភាពសន្សំសំចៃខ្ពស់ ដោយយកចំណាយជាក់ស្តែងពីឆ្នាំមុនធ្វើជាពិដាន ហើយកាត់បន្ថយចំណាយមុខសញ្ញានេះអោយចុះមកនៅក្នុងកំរិតមួយសមស្រប តាមការចាំបាច់ពិតប្រាកដរបស់ក្រសួងស្ថាប័ន ។

- ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័ត និង ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ ត្រូវផ្តល់វិក័យប័ត្រប្រចាំខែនីមួយៗ អោយបានមុនថ្ងៃទី ១៥ នៃខែបន្ទាប់ ។ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវធ្វើការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនី ទូរស័ព្ទ និង ទឹក ដោយត្រង់ នៅអ្នកផ្គត់ផ្គង់ ដោយផ្អែកលើវិក័យប័ត្រប្រើប្រាស់ជាក់ស្តែងប្រចាំខែ ដែលចេញ ដោយអ្នកផ្គត់ផ្គង់ និង ក្រោយពីត្រូវបានផ្ទៀងផ្ទាត់ និង ការងារភាពទទួលស្គាល់ដោយក្រសួង ស្ថាប័ន ដែលបានប្រើប្រាស់ ។ ក្នុងការអនុវត្តថវិកាឆ្នាំ ២០០៦ ខាងមុខនេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងធ្វើការទូទាត់នៅក្នុងខែមករា ២០០៦ តែវិក័យប័ត្រប្រើប្រាស់ប្រចាំខែ ឆ្នាំ ២០០៥ និង វិក័យប័ត្រប្រើប្រាស់ប្រចាំខែពីខែមករា ដល់ ខែ វិច្ឆិកា ២០០៦ ។ វិក័យប័ត្រប្រើប្រាស់ក្នុងខែ ឆ្នាំ ២០០៦ នឹងធ្វើការទូទាត់នៅក្នុងខែមករា ឆ្នាំ ២០០៧ ។ ចំពោះបំណុលមុនខែ ឆ្នាំ ២០០៥ ក្រសួងស្ថាប័នទាំងអស់ត្រូវទទួលទូទាត់ជំរះបញ្ជីរៀងៗខ្លួន ដោយប្រើឥណទានជំពូក ១១ តាមច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ២០០៥ ។ ហាមដាច់ខាតមិនអោយមានការពន្យារការទូទាត់លើមុខសញ្ញាចំណាយនេះ ដោយយកឥណទាននេះទៅប្រើប្រាស់លើមុខសញ្ញាផ្សេង ហើយផ្ទេរបន្ទុកនេះមកលើថវិកាមូលដ្ឋានទេ ។

- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវស្នើឡើងនូវវិធានការជាក់លាក់ ក្នុងការត្រួតពិនិត្យ និង គ្រប់គ្រង ការប្រើប្រាស់អគ្គិសនី ទូរស័ព្ទ និង ទឹក ដើម្បីជូនឱ្យប្រមុខនៃរាជរដ្ឋាភិបាលពិនិត្យ និង សម្រេច ហើយដាក់ឱ្យគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល អនុវត្តឱ្យបានខ្ជាប់ខ្ជួន និង ហ្មឹងម៉ាត់បំផុត ។ ដោយឡែក ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវរៀបចំសេចក្តីប្រាង្គវិសោធនកម្មលើអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ វិច្ឆិកា ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត- ក្រុង ក្រុងស្វ័យគ រាជធានីភ្នំពេញ និង អង្គភាពសាធារណៈរដ្ឋបាល និង អនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ វិច្ឆិកា ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ ដើម្បីគ្រប់គ្រងតាមការណែនាំនេះ ។

- ក្នុងខណៈដែលប្រេងឥន្ធនៈកំពុងឡើងថ្លៃ គំរោងចំណាយប្រេងឥន្ធនៈសំរាប់ឆ្នាំ ២០០៦ ត្រូវកាត់ បន្ថយចំនួន ១០% ធៀបនឹងសណទានសំរាប់ចំណាយប្រេងឥន្ធនៈក្នុងឆ្នាំ ២០០៥ ដើម្បីអនុវត្តវិធានការ សន្សំសំចៃថាមពលថ្នាក់ជាតិផង និង ដើម្បីត្រៀមបង្វែរចំណាយនេះ សំរាប់ចំណាយជាយថាហេតុនៃគ្រោះ ធម្មជាតិផង ។

ឃ- ចំពោះចំណាយជំពូកផ្សេងៗទៀត ត្រូវគ្រោងទៅតាមការចាំបាច់ និង ត្រូវស្ថិតនៅក្នុងកញ្ចប់ថវិកា រួមដែលបានបែងចែកជូននេះដែរ ។

២០- កញ្ចប់ថវិកា គឺជាកម្មវត្ថុនៃការពិភាក្សានៅក្នុងកិច្ចប្រជុំការពារថវិការបស់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត- ក្រុង ។ ការពិភាក្សាថវិកានេះ គឺគ្រាន់តែជាការពិភាក្សាបែងចែកថវិកា ទៅតាមជំពូកតែ ប៉ុណ្ណោះ ។ ដូច្នេះ ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត- ក្រុង ត្រូវកសាងគម្រោងថវិកាមិនឱ្យលើសក្នុងលេខ នៃកញ្ចប់ថវិកានេះទេ ។ ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត- ក្រុងណាមួយ ដែលបានកសាងគម្រោងលើស កញ្ចប់ថវិកានេះ នឹងត្រូវកាត់ចេញនូវចំនួនដែលលើសនោះ មុននឹងចាប់ផ្តើមធ្វើការពិភាក្សា ។ ចំពោះ ក្រសួង អាទិភាពទាំងបួន ដែលមានកម្មវិធីអភិវឌ្ឍន៍ស្រុកឈានមុខ (ADD) និង កម្មវិធីសកម្មភាពជាអាទិភាព (PAP) ការពិភាក្សាលើគម្រោងចំណាយនេះ ត្រូវធ្វើឡើងដោយឡែកដោយផ្អែកលើកម្មវិធីជាក់ស្តែងទាំងនេះ ។ ចំណាយសម្រាប់កម្មវិធីអភិវឌ្ឍន៍ស្រុកឈានមុខ (ADD) ត្រូវកាត់ត្រាចូលក្នុងជំពូក ១៣.០១ ។ រីឯចំណាយ សម្រាប់កម្មវិធីសកម្មភាពជាអាទិភាព (PAP) ត្រូវកាត់ត្រាចូលក្នុងជំពូក ១៣.០២ ។ ចំពោះកញ្ចប់ថវិការបស់ ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត- ក្រុង ត្រូវបានកំណត់នៅក្នុងលិខិតដែលមានភ្ជាប់មកជាមួយនេះ ។

ឃ- ការរៀបចំ និង ការវិភាគសំណើទាន

២១- ថវិកាកំពុងប្រព្រឹត្តទៅឆ្នាំ (n-1) ឆ្នាំ ២០០៥ តាមច្បាប់ស្តីពីហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ២០០៥ ដែលប្រកាសដោយប្រើដោយព្រះរាជក្រម នស/រកម/១២០៤ /០០២ ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០០៤ ត្រូវធ្វើជាមូលដ្ឋាននៃការរៀបចំថវិកាឆ្នាំ ២០០៦ ឆ្នាំ (n) ដើម្បីធានាឱ្យសេវាសាធារណៈនានាអាចដំណើរការ ទៅបាន ។ ក្រសួង ស្ថាប័ន ត្រូវតែផ្អែកលើថវិកានៃឆ្នាំកំពុងប្រព្រឹត្តទៅ និង ការណែនាំទាំងឡាយខាងលើនេះ សម្រាប់ធ្វើជាមូលដ្ឋាន ដោយគ្រាន់តែសម្រួលទៅតាមតម្រូវការចាំបាច់ដែលទាក់ទងទៅនឹងបណ្តាមូលហេតុ ដូចខាងក្រោម ៖

- ចលនាឥណទានដែលបានធ្វើឡើងក្នុងឆ្នាំកំពុងប្រព្រឹត្តដូចជា:
 - ការបង្វែរឥណទានថវិកាផ្ទៃក្នុងជំពូក ឬ ពីជំពូកមួយទៅជំពូកមួយទៀត ដែលធ្វើឱ្យការបែងចែកឥណទានដើមនៃក្រសួង ស្ថាប័ន ព្រមទាំងមន្ទីរជំនាញខេត្ត-ក្រុងមានការប្រែប្រួល ។
 - ការផ្ទេរឥណទានថវិកាបន្ថែមសម្រាប់ផលប្រយោជន៍របស់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត-ក្រុង ។
 - ផលប៉ះពាល់ជាយថាហេតុនៃអតិថិជនណានៅក្នុងឆ្នាំរាល់ឆ្នាំនៃផលិតផលចាំបាច់ ដូចជា អគ្គិសនី ទឹក ប្រេងឥន្ធនៈ សោហ៊ុយដឹកជញ្ជូន និង ចំណាយរដ្ឋបាល ។ ល ។

២២- គម្រោងថវិការបស់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត-ក្រុង ត្រូវតែបញ្ជាក់នូវមូលហេតុច្បាស់លាស់ ដូចមានចែងខាងលើនេះ ហើយរាល់សំណើរបន្ថែម ត្រូវតែមានការពន្យល់បញ្ជាក់ភ្ជាប់មកជាមួយនូវរាល់កងខ្វះខាតឥណទានថវិកានៅក្នុងឆ្នាំកំពុងប្រព្រឹត្តទៅ ដែលអាចយកមកពិភាក្សាបាន លុះត្រាតែមាននៅក្នុងក្របខ័ណ្ឌកម្មវិធីសកម្មភាពនៃឆ្នាំផែនការ ។

២៣- ឥណទានថវិកាដែលបានគិតគូរដោយផ្អែកលើមូលដ្ឋានខាងលើនេះ នឹងមានការប្រែប្រួលអាស្រ័យដោយមានការពង្រីកសកម្មភាពនៃឆ្នាំកំពុងប្រព្រឹត្តទៅ ឬ មានកម្មវិធីសកម្មភាពថ្មី ដែលត្រូវចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំនៃផែនការ ។

២៤- បច្ចេកទេសវិភាគដ៏ទៃទៀតគឺ យកចំណាយថវិកាឆ្នាំមុន ដូចជា ចំណាយដំណើរការរដ្ឋបាលសម្រាប់មន្ត្រីរាជការម្នាក់ៗ ទ្រង់ទ្រាយនៃចំណាយ ប្រភពនៃចំណាយ និង អត្ថប្រយោជន៍នៃចំណាយចាំបាច់មួយចំនួន សម្រាប់ធ្វើជាមូលដ្ឋានគ្រោងគិតសម្រាប់ឆ្នាំផែនការ ។

២៥- ជាសរុប ឥណទានថវិកាចាំបាច់របស់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត-ក្រុងនីមួយៗ ត្រូវតែបម្រើទៅលើ :

- គោលដៅរបស់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត-ក្រុងនីមួយៗ
- បណ្តាសកម្មភាពជាអាទិភាពរបស់ខ្លួន ដែលបានកំណត់ច្បាស់លាស់
- កម្មវិធីដែលត្រូវចាប់ផ្តើមអនុវត្ត
- មធ្យោបាយដំណើរការ
- និង វិធានការនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

IV- សេចក្តីសន្និដ្ឋាន

២៦- រាជរដ្ឋាភិបាលមានឆន្ទៈដាច់ខាតក្នុងការបន្តនូវកំណែទម្រង់គ្រប់វិស័យ ពិសេសគឺការពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ នៅក្នុងស្មារតីនេះ រាជរដ្ឋាភិបាលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ អនុវត្តយ៉ាងហ្មត់ចត់ និង ម៉ត់ចត់បំផុត នូវបទបញ្ញត្តិទាំងឡាយនៃអនុក្រឹត្យលេខ ៦០

អនុក្រ.បក ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ១៩៩៥ ស្តីពីការគ្រប់គ្រងលទ្ធកម្មសាធារណៈ និង ប្រកាសស្តីពីការធ្វើ
 វិសហមជ្ឈការលទ្ធកម្មសាធារណៈ សម្រាប់ចំណាយក្នុងជំពូក ១១ និង ជំពូក ១៣ នៃថវិការដ្ឋ ព្រមទាំងជំពូក
 ៥០.០១ ចំពោះគំរោងដែលអនុវត្តដោយឯកជន ដោយលើកលែងតែចំណាយពិសេសខ្លះរបស់ព្រះបរមរាជ
 វាំងតែប៉ុណ្ណោះ ។ ដើម្បីធានាឱ្យបាននូវភាពស័ក្តិសិទ្ធិ និង ប្រសិទ្ធភាពក្នុងការអនុវត្តន៍ចំណាយថវិកាជាតិ
 ជាពិសេស ដើម្បីជៀសវាងបញ្ហាកកស្ទះសាច់ប្រាក់ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងបន្តសហការជាមួយ
 ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំឱ្យបានត្រឹមត្រូវនូវកម្មវិធីដេញថ្លៃជាសាធារណៈ និង ផែនការ
 តម្រូវការសាច់ប្រាក់របស់ក្រសួង ស្ថាប័ននីមួយៗ សំរាប់ធានាទូទាត់កិច្ចសន្យាទាំងអស់នេះជាដំណាច់។ នៅ
 ក្នុងឆ្នាំថវិកានីមួយៗ ។

២៧- ពេលទទួលសារាចរណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត-ក្រុង ត្រូវរៀបចំ
 ជាបន្ទាន់ នូវគម្រោងចំណូល-ចំណាយថវិការបស់ខ្លួន សម្រាប់ការគ្រប់គ្រងឆ្នាំ ២០០៦ ទៅតាមតារាងគំរូដែល
 ភ្ជាប់មកជាមួយនេះ ហើយផ្ញើមកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (នាយកដ្ឋានថវិកា) ចំនួនពីរច្បាប់យ៉ាងយូរ
 បំផុត ត្រឹមថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០០៥ ពីព្រោះការពិភាក្សា នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ០១ ខែ សីហា ដល់
 ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០០៥ នេះតទៅ ។ តួរលេខគំរោងចំណូល-ចំណាយថវិកា ត្រូវសរសេរជាលេខអន្តរ
 ជាតិ (1.2.3) ហើយឯកតាទាបបំផុតគិតត្រឹម ០.1 លានរៀល ។

២៨- ក្នុងការអនុវត្តន៍សារាចរណែនាំនេះ បើក្រសួង ស្ថាប័ន និង មន្ទីរជំនាញខេត្ត-ក្រុង មាន
 ចំណុចណាមួយមិនច្បាស់លាស់ខាងផ្នែកបច្ចេកទេស ត្រូវទាក់ទងជាបន្ទាន់ ជាមួយក្រសួងសេដ្ឋកិច្ច និង
 ហិរញ្ញវត្ថុ (នាយកដ្ឋានថវិកា) ។

ធ្វើនៅភ្នំពេញ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០០៥

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- " ដើម្បីជូនជ្រាប "**
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់ក្រសួង-ស្ថាប័ន
- គ្រប់អភិបាលខេត្ត-ក្រុង
- គ្រប់មន្ទីរជំនាញខេត្ត-ក្រុង
- " ដើម្បីមុខការ "**
- ឯកសារ-កាលប្បវត្តិ

